



គណបក្សសង្គ្រោះជាតិ នៃ ទ្វីបអាមេរិកខាងជើង

Cambodia National Rescue Party of North America

សង្គ្រោះ បម្រើ ការពារ RESCUE SERVE PROTECT

គណបក្សសង្គ្រោះជាតិ

ទ្វីបអាមេរិកខាងជើង

លក្ខន្តិកៈ

(វិសោធនកម្ម ២៦ មេសា ២០១៤)

ជំពូក ១
បុព្វកថា

ជនជាតិខ្មែរគឺជាអ្នកបន្តពូជពង្សពីអាណាចក្រខ្មែរដ៏រុងរឿងជាពិសេសក្នុងកំឡុង
សតវត្សន៍ទី៨ដល់សតវត្សន៍ទី១៣។ ឆ្លងកាត់ការដួលរលំនូវអាណាចក្រដ៏រុងរឿង
អាណានិគមនិយម វាលពិឃាត ការត្រួតត្រាដោយបរទេស និង ភាពរីករស្តមមិន
ចេះឈប់ឈរ ប្រជាជនខ្មែរបានរក្សានូវអត្តសញ្ញាណជាតិ ភាពប្រាកដនិយមនិង
សុទិដ្ឋិនិយមរបស់គេប្រកបដោយមោទនភាពខ្ពស់។ ភាពឈឺចុកចាប់និងស្រមោល
ចងចាំនៃអតីតកាលរបស់ពួកគេបានប្រែក្លាយទៅជាការតស៊ូយ៉ាងប្រត្យក្សដើម្បីការ
ផ្លាស់ប្តូរ សម្រាប់សង្គមមួយដែលមានសេរីភាពនិងសុវត្ថិភាពជាងមុន។

ជាង៣០ឆ្នាំនៃសង្គ្រាមនិងសេចក្តីទុក្ខ ការឈឺចុកចាប់និងសម្រែកថ្ងៃរបស់ប្រជាជន
កម្ពុជា ប្រជាជនខ្មែរ-អាមេរិកាំង ប្រជាជនខ្មែរ-កាណាដា និងប្រជាជនខ្មែររស់នៅឯនាយ
សមុទ្រទាំងអស់ជាដើម សូមឧទ្ទិសខ្លួនក្រោកឡើងតស៊ូដើម្បីសេរីភាពមូលដ្ឋាននិង
ប្រជាធិបតេយ្យពិតប្រាកដសម្រាប់កម្ពុជា តាមពំនោលដូចតទៅ៖

ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យតាមលក្ខណៈមានតុល្យភាពអំណាច មានតម្លាភាព
ពួកយើងលើកតម្កើងនីតិវដ្ត និងធ្វើយុទ្ធនាការដើម្បីឯករាជ្យ សេរីភាព និង យុត្តិធម៌។
ពួកយើងទាំងប្រជាជនខ្មែរ-អាមេរិកាំង ទាំងប្រជាជនខ្មែរ-កាណាដា និងប្រជាជនខ្មែរ
រស់នៅឯនាយសមុទ្រទាំងអស់ បញ្ជាក់ជំហរជាឧទ្យារិកនៅថ្ងៃនេះ... ប្រកៀកស្មារតី
ឈរលើសច្ចភាព ភក្តីភាព និងពលីកម្ម។

ដើម្បីសាមគ្គីជាឆ្លងមួយរវាងប្រជាជនខ្មែរ-អាមេរិកាំង ប្រជាជនខ្មែរ-កាណាដា និង
ប្រជាជនខ្មែរដែលរស់នៅឯនាយសមុទ្រទាំងអស់ជាដើម ដែលមានទស្សនវិស័យធ្វើ
អោយប្រសើរឡើងនូវអនាគតរបស់កូនចៅខ្មែរនិងមាតុភូមិជាទីស្រឡាញ់មួយនេះ។

ដើម្បីពង្រឹងនូវទស្សនវិស័យ បេសកកម្ម និង គោលនយោបាយរបស់គណបក្ស
សង្គ្រោះជាតិ ដែលជានិមិត្តរូប សង្គ្រោះ បម្រើ ការពារ។

ជំពូក ២

ឈ្មោះ

ប្រការ ១. និយមន័យ

ប្រជាជនកម្ពុជាដែលកំពុងរស់នៅសហរដ្ឋអាមេរិកនិងកាណាដា ដែលមានទំនាក់ទំនងនយោបាយជាមួយគណបក្សសង្គ្រោះជាតិកម្ពុជា បានបង្កើតគណបក្សសង្គ្រោះជាតិនៃទ្វីបអាមេរិកខាងជើង។ គណបក្សសង្គ្រោះជាតិនៃទ្វីបអាមេរិកខាងជើងកំពុងដើរតួនាទីសំខាន់ៗទាំងប្រតិកម្មរហ័សនិងទាំងយកចិត្តទុកដាក់ក្នុងការគាំទ្រគណបក្សសង្គ្រោះជាតិនៅភ្នំពេញ ព្រមទាំងការអនុវត្តគោលនយោបាយចំបង គោលបំណងនិងទស្សនវិស័យមានដូចជាការការពារអធិបតេយ្យភាពជាតិ ការកាត់បន្ថយភាពក្រីក្រ ការលើកតម្កើងគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស និងយុទ្ធនាការប្រឆាំងអំណាចផ្តាច់ការនិងហិង្សា និងរួមបញ្ចូលទាំងបញ្ហាសំខាន់ៗទៀតដែលកម្ពុជាកំពុងប្រឈម។ បន្ថែមលើសពីនេះទៀត គណបក្សសង្គ្រោះជាតិនៃទ្វីបអាមេរិកខាងជើងកំពុងដំណើរការបន្តនិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីជានិច្ចនិរន្តរ៍ជាមួយគណបក្សសង្គ្រោះជាតិភ្នំពេញ។

សមាជិកភាពរបស់គណបក្សសង្គ្រោះជាតិនៃទ្វីបអាមេរិកខាងជើងនឹងជាកម្មវត្ថុត្រួតពិនិត្យដោយគណៈកម្មាធិការ សមាជិកទីប្រឹក្សា និង សមាសភាពថ្នាក់ដឹកនាំ។

ជំពូក ៣

គោលនយោបាយ

ប្រការ ១. ស្វែងរកការគាំទ្រពីសហរដ្ឋអាមេរិក កាណាដា សម្ព័ន្ធមិត្តកម្ពុជា និងសហគមន៍អន្តរជាតិទាំងអស់ស្តីពីបញ្ហាមនុស្សធម៌ ការទូត និងនយោបាយ ក្នុងបំណងដើម្បីសហការអន្តរជាតិ ការអភិវឌ្ឍន៍សេដ្ឋកិច្ចអោយប្រសើរ និង ការអភិវឌ្ឍន៍សន្តិសុខជាតិ។

- ប្រការ ២. រក្សានិងពង្រឹងការគាំទ្រថ្នាក់មូលដ្ឋានពីគណៈប្រតិភូសាខានិងសាខាគណបក្សសង្គ្រោះជាតិថ្នាក់មូលដ្ឋានទូទាំងសហរដ្ឋអាមេរិកនិងកាណាដា។ ដើម្បីឆ្លើយតបទៅនឹងគ្រោះធម្មជាតិ ឬស្ថានភាពសង្គម វប្បធម៌ នយោបាយ ដែលកំពុងកើតឡើងនៅកម្ពុជា។
- ប្រការ ៣. ដើម្បីចែកជូនដំណឹងដល់សាខាគណបក្សសង្គ្រោះជាតិថ្នាក់មូលដ្ឋានអំពីបច្ចុប្បន្នភាពនយោបាយដែលអាចមានផលអាក្រក់ដល់សុវត្ថិភាពរបស់បងប្អូនសមាជិកគណបក្សសង្គ្រោះជាតិ ដល់ជនរងគ្រោះដែលបណ្តាលឡើងដោយការរំលោភបំពានខាងនយោបាយ និង ការរំលោភសិទ្ធិនយោបាយទាំងឡាយដែលនឹងបំផ្លាញលទ្ធិ ប្រជាធិបតេយ្យ សន្តិភាព និង ស្ថេរភាព។
- ប្រការ ៤. ស្វែងរកថវិកាតាមរយៈការរួមកំឡាំងគ្នាជាមួយសាខាមូលដ្ឋានដើម្បីជួយបំពេញបន្ថែមរាល់ការចំណាយប្រចាំឆ្នាំឬការចំណាយចំបាច់បន្ទាន់អោយបានទាន់ពេលវេលាដោយប្រឹងប្រែងគ្រប់លទ្ធភាព ធនធាន សមត្ថភាព និងសេវាកម្មពីសមាជិកទាំងអស់អោយអស់ពីកំឡាំងកាយ-ចិត្ត។
- ប្រការ ៥. ផ្តល់ការគាំទ្រដល់គណបក្សសង្គ្រោះជាតិកម្ពុជានូវធនធានមនុស្សនិងធនធានហិរញ្ញវត្ថុដែលនឹងផ្តល់អត្ថប្រយោជន៍ដល់គណបក្សទាំងមូល។
- ប្រការ ៦. ពង្រឹងនិងពង្រីកលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សតាមរយៈគំនិតជាតិនិយមនិងការកំណត់ជោគវាសនាដោយខ្លួនឯង ក្នុងចំណោមស្ត្រី យុវជន ពុទ្ធសាសនិកនិងជំនឿទៀត សហគមន៍និងអង្គការប្រចាំតំបន់។

ជំពូក ៤
រចនាសម្ព័ន្ធ

ប្រការ ១. ក្រុមប្រឹក្សាប្រតិបត្តិ

វគ្គ ១.១. និយមន័យ

១.១.១ សមាជិកភាពរបស់អង្គការពងករាជ្យនេះគឺរក្សាសំរាប់ព្រឹទ្ធាចារ្យដែលមានចំណេះដឹងជាងគេបំផុត យុវជនសកម្ម និងសមាជិកកិត្តិគុណដែលបានជួយយ៉ាងសកម្មឬគាំទ្រគណបក្សសង្គ្រោះជាតិ ឬបុគ្គលអ្នកមានកិត្តិនាមនិងទេព្យកោសល្យណាក៏បាន ដែលបានធ្វើវិភាគទានជាច្រើនដល់អង្គការ។ ការតែងតាំងនឹងសំរេចជាចុងក្រោយត្រូវមានការយល់ព្រមពីប្រធានរួមទាំងសមាជិកគណៈកម្មការប្រតិបត្តិ(៣)នាក់ទៀត។

១.១.២ សមាជិកក្រុមប្រឹក្សាប្រតិបត្តិគឺជាសមាជិកកិត្តិយសនិងកិត្តិគុណ។ សមាជិកម្នាក់ៗគឺជាអ្នកដឹកនាំក្នុងការគាំទ្រគោលនយោបាយគណបក្សនិងកិច្ចការប្រចាំថ្ងៃ។

ប្រការ ២. គណៈប្រតិភូសាខាគណបក្សមូលដ្ឋាននិងប្រព័ន្ធគ្រប់គ្រង

វគ្គ ២.១. និយមន័យ

២.១.១. សាខានីមួយៗនឹងមានសំលេងបោះឆ្នោតយ៉ាងតិចពីរ(២)សំលេង។ ជាបន្ថែមប្រតិភូសាខាមូលដ្ឋាននីមួយៗនឹងមានសំលេងបន្ថែមមួយ(១)ទៀតទៅតាមវិភាគទានថវិកា។

២.១.២. សមាជិករបស់ប្រតិភូសាខាមូលដ្ឋានគឺផ្តល់ទៅអោយអ្នកដែលមានពលកម្មសុច្ឆរិតភាព និងវិភាគទានលើសលប់ដល់អង្គការគណបក្សសង្គ្រោះជាតិ។

សមាជិកម្នាក់ៗដែលជាប្រតិភូសាខាមូលដ្ឋានត្រូវតែតែងតាំងឬផ្តល់ដំណឹងដោយប្រធានសាខាគណបក្សរួមទាំងសមាជិកប្រតិបត្តិពីរ(២)ទៀត។

២.១.៣. សាខាមូលដ្ឋាននីមួយៗត្រូវបញ្ជូនឈ្មោះប្រធាន អនុប្រធាន លេខាធិការ និងហិរញ្ញវិកដើម្បីទទួលបានការអនុម័តគណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើង និងគណបក្សសង្គ្រោះជាតិកម្ពុជាដើម្បីបានទទួលស្គាល់ពេញលេញជាសាខាគណបក្សផ្លូវការប្រចាំក្រុង ឬរដ្ឋ ឬខេត្តនីមួយៗ។

២.១.៤. សាខាមូលដ្ឋាននីមួយៗនឹងមិនអាចផ្តាច់ចេញខ្លួនឯងពីគណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើងជាអង្គការបំបែកខ្លួនដាច់ខាត ហើយត្រូវប្រកាន់ជំហររួមគ្នានិងភក្តីភាពចំពោះគណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើង។

២.១.៥. សាខានីមួយៗអាចនឹងរំលាយខ្លួនឯងដោយការធ្វើប្រជាមតិ ឬសម្ព័ន្ធភាពរបស់ខ្លួនជាមួយគណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើងនិងកម្ពុជាត្រូវបានដកហូត។ ការធ្វើប្រជាមតិសំរាប់គោលបំណងនេះនឹងត្រូវមានសំលេងពីរភាគបី(២/៣)របស់សមាជិកសកម្មទាំងអស់និងប្រតិភូប្រចាំសាខាក្នុងតំបន់នីមួយៗ។

២.១.៦. គណៈកម្មការប្រតិបត្តិអាចនឹងត្រូវបានជ្រើសរើសតំណាងរដ្ឋប្បវេណីដែលកើតចេញពីសាខាជាច្រើន។

វគ្គ ២.២. ច្បាប់សមាជិកភាព

២.២.១. សមាជិកគណៈប្រតិភូប្រចាំតំបន់ណាមួយដែលមិនបានបង់ថ្លៃសមាជិកភាពទៅអោយសាខាគណបក្សសង្គ្រោះជាតិប្រចាំតំបន់របស់ខ្លួនក្នុងរយៈពេល ៣០ថ្ងៃនឹងត្រូវគេក្រើនរំលឹកតាមរយៈការសរសេរជាលាយលក្ខណ៍អក្សរទូរសារ និង/ឬអ៊ីមែលដោយអគ្គហិរញ្ញវិករបស់សាខាប្រចាំតំបន់នោះ។ អគ្គហិរញ្ញវិកគណបក្សប្រចាំតំបន់នឹងណែនាំសមាជិកប្រតិភូប្រចាំតំបន់ចំពោះស្ថានភាពសមាជិកភាពដែលមានចែងក្នុងវគ្គ២, ៣ និង ៤។

២.២.២. ប្រឈមមុខនឹងស្ថានភាពណាមួយដែលហួសពីការគ្រប់គ្រងបាន ឬ

សមាជិកប្រតិភូទាំងអស់ដែលស្ថិតក្រោមសំពាធកង្វះថវិកានឹងមានការលើកលែងការបង់ថ្លៃសមាជិកភាពរហូតដល់ប្រាំ(៥)ខែបន្តបន្ទាប់គ្នា។ សមាជិកប្រតិភូសាខាប្រចាំតំបន់ទាំងអស់ត្រូវដាក់ពាក្យជាលាយលក្ខណ៍អក្សរនិង/ឬពន្យល់ផ្ទាល់មាត់ដល់អគ្គហិរញ្ញវិស្វកម្មអំពីហេតុផលនៃការខកខាននោះ។ សមាជិកណាដែលជ្រើសរើសវិធីបោះបង់ចោលនូវកាតព្វកិច្ចនេះរយៈពេល៩០ថ្ងៃនឹងស្ថិតក្រោមស្ថានភាពពិសេសសំរាប់រយៈពេលដាក់កំហិតទោសហើយអាចនឹងត្រូវគេដកសិទ្ធិមិនអោយបោះឆ្នោតក្នុងពេលមានការបោះឆ្នោតជាទូទៅ ប៉ុន្តែស្ថិតនៅជាសមាជិកធម្មតារបស់គណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើង។

ករណីនេះ សមាជិកភាពនឹងបន្តសុពលភាពរហូត៦០ថ្ងៃបន្តពីរយៈពេលកំហិតទោស ក្នុងខណៈដែលសមាជិកភាពរបស់គេកំពុងស្ថិតក្រោមការអនុម័តពីប្រធានផ្នែកសមាជិកភាព។

២.២.៣. សមាជិកប្រតិបត្តិ សមាជិកគណៈកម្មការ និងតំណាងគ្រប់លំដាប់ថ្នាក់រដ្ឋប្បក្រុងត្រូវមានទំនួលខុសត្រូវសំរាប់ការតាំងចិត្តរក្សាកាតព្វកិច្ចសមាជិកភាពខ្ពស់ រួមទាំងក្រិតក្រមនិងព្រំដែនតឹងតែង និងការដាក់ពិន័យធ្ងន់ធ្ងរ។ ពួកគេមិនអាចយឺតយ៉ាវមិនបង់សមាជិកភាពរហូតពី៧៥ថ្ងៃឡើយ។ ហួសពេលកំរិតណាក៏ដោយ កំហុសនឹងត្រូវបានពិន័យដោយប្រធាននិង/ឬប្រធានគណៈកម្មការ ដែលរាប់បញ្ចូលទាំងការបង្កើនបន្ថែមអាសន្ន ឬដកសិទ្ធិបោះឆ្នោតរហូតដល់ដកចេញពីតំណែង។

ក្នុងកាលៈទេសៈដែលសមាជិកម្នាក់នោះអវត្តមានហួសកំរិតដែលបានពោលមក ឬស្ថានភាពមិនអនុញ្ញាតអោយគាត់/នាងរក្សាឋានៈសមាជិកភាព ប្រធាននិង/ឬប្រធានគណៈកម្មការនឹងកាត់សេចក្តីទៅតាមទិដ្ឋភាពជាក់ស្តែងនូវទង្វើរបស់ពួកគេទៅតាមកំរិតនៃការបំពានដែលគេមើលឃើញថាសមរម្យ។

សំលេងភាគច្រើនសាមញ្ញមួយរបស់សមាជិកប្រតិបត្តិនឹងគ្រប់គ្រាន់ដើម្បីដាក់ទោសទណ្ឌ ដោយទាំងប្រធាននិងប្រធានគណៈកម្មការអនុវត្តទៅតាមច្បាប់

ការបង់សមាជិកភាពយើង៧៥ថ្ងៃ ហើយសំលេងភាគច្រើននឹងកាត់សេចក្តីសមស្រប រួមទាំងអស់ការដកសមាជិកភាពចេញ ការដាក់ពិន័យជាបណ្តោះអាសន្ន ឬដកហូតសិទ្ធិបោះឆ្នោត រហូតដល់ដកចេញពីតំណែងជារៀងរហូត។

២.២.៤. បុគ្គលណាដែលត្រូវបានលុបឈ្មោះចេញដោយសហគមន៍ការធ្វេសប្រហែសឬកំហុសណាមួយអាចចុះឈ្មោះសាឡើងវិញអាស្រ័យទៅលើការពិចារណារបស់ប្រធានគណៈកម្មការសមាជិកភាព។ សមាជិកប្រតិភូប្រចាំសាខាត្រូវដាក់ពាក្យពេញលក្ខណៈរួមជាមួយសំបុត្របញ្ជាក់ទៅកាន់ប្រធានគណៈកម្មការសមាជិកភាព។

វគ្គ ២.៣. កាតព្វកិច្ចនិងសិទ្ធិបោះឆ្នោត

២.៣.១. រដ្ឋប្បវេណីនីមួយៗនឹងតែងតាំងសមាជិកប្រតិភូរបស់ពួកគេ។ សមាជិកប្រតិភូនឹងត្រូវជ្រើសរើសទៅតាមសកម្មភាព និង វិភាគទានថវិការបស់សាខារបស់អាមេរិកខាងជើងប្រចាំតំបន់នោះ។ សមាជិកប្រតិភូសាខាទាំងឡាយនឹងអាចបោះឆ្នោតបានតែមួយដងក្នុងការបោះឆ្នោតជ្រើសរើសប្រធាន (យោងតាមប្រាករ២ វគ្គ ២.១.១)។

២.៣.២. បេក្ខភាពប្រធានត្រូវបានអនុញ្ញាតអោយជ្រើសរើសនិងតែងតាំងក្រុមការងារប្រតិបត្តិផ្ទាល់ខ្លួនរបស់ពួកគេ។

២.៣.៣. សមាជិកប្រតិភូសាខាទាំងអស់ដែលមានគុណសម្បត្តិគ្រប់គ្រាន់ប្រហែលជាត្រូវបានតែងតាំងដោយប្រធានដើម្បីបំរើការនៅក្នុងគណៈកម្មការប្រតិបត្តិ។

២.៣.៤. សមាជិកប្រតិភូសាខាទាំងអស់ត្រូវបំពេញកាតព្វកិច្ចដែលបានកំណត់ទុក ឬអាចត្រូវបានបាត់បង់សិទ្ធិ និងទីបំផុតគឺសមាជិកភាព។

ប្រការ ៣. សាខាប្រតិបត្តិ

វគ្គ ៣.១. ប្រធាន

៣.១.១. ការតែងតាំងនិងបេក្ខភាព

អ្នកទាំងឡាយណាដែលពិចារណាចង់ឈរជាប្រធានការិយាល័យរបស់គណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើងត្រូវបំពេញតាមគុណសម្បត្តិនិងលក្ខណៈវិនិច្ឆ័យដូចតទៅ៖

៣.១.១.១. បេក្ខជនប្រធានត្រូវមានអាយុចាប់ពី២៤ឆ្នាំនិងជាសមាជិករបស់គណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើង។ បេក្ខជនត្រូវតែងតាំងឬបញ្ជាក់ដោយសាខាថ្នាក់មូលដ្ឋានរបស់គាត់/នាង។

៣.១.១.២. បេក្ខជនប្រធានត្រូវប្រមូលបាន១០០ហត្ថលេខាពីសមាជិក

៣.១.១.៣. បេក្ខជនប្រធានត្រូវមានកំរិតវិជ្ជាកំរិតបរិញ្ញាប័ត្រឡើងទៅ ចេញពីភ្នាក់ងារអប់រំ ស្ថាប័នថ្នាក់ខេត្ត/រដ្ឋ និង/ឬប្រចាំតំបន់នៅក្នុងសហរដ្ឋអាមេរិកនិងកាណាដា ដែលគេទទួលស្គាល់គុណភាពសិក្សា ទៅតាមមុខជំនាញផ្សេងៗមានដូចជាវិទ្យាសាស្ត្រធម្មជាតិ វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្ររូបវិទ្យា ការដឹកនាំជំនួញ ការគ្រប់គ្រង យុត្តិធម៌បទឧក្រិដ្ឋ វិទ្យាសាស្ត្រកុំព្យូទ័រ វិស្វកម្ម សិល្បៈ ជាដើម។

៣.១.១.៤ បេក្ខជនប្រធានមិនត្រូវមានប្រវត្តិទាក់ទងនឹងសកម្មភាពបទឧក្រិដ្ឋដែលលើសលើច្បាប់សហព័ន្ធ រដ្ឋ និងអាជ្ញាធរតំបន់ លើកលែងតែបទល្មើសចរាចរតូចតាចនិងបទល្មើសមជ្ឈឹម។

៣.១.១.៥. បេក្ខជនប្រធាន បច្ចុប្បន្នមិនបំរើក្នុងវិធីណាមួយ រូបភាព និងទំរង់ជាមួយគណបក្សនយោបាយនិង/ឬអង្គការទាំងឡាយណាដែលធ្វើអោយអន្តរាយដល់គណបក្សសង្គ្រោះជាតិនិងគណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើង។

៣.១.១.៦. បន្ថែមទៅលើកំរិតវិជ្ជាបរិញ្ញាប័ត្រឬខ្ពស់ជាងតាមឯកទេសសមរម្យហើយ បេក្ខជនត្រូវមានបទពិសោធន៍ការងារសមស្រប ជាការល្អនៅ

លើផ្នែកគំរោងការសង្គ្រោះសហគមន៍ខ្មែរ សកម្មភាពមនុស្សធម៌មិនគិត
កំរៃ និងការព្យាយាមអភិវឌ្ឍសហគមន៍តាមរយៈអង្គការក្រៅរដ្ឋាភិបាល
ដែលបំរើប្រទេសកម្ពុជា សហរដ្ឋអាមេរិក។ សមភាពផ្សេងៗទៀតអាច
នឹងរួមបញ្ចូលដោយត្រង់ទៅក្នុងគុណសម្បត្តិខាងលើ តែមិនមែនស្ថិត
លើមូលដ្ឋានទូទៅ។ ទាំងនេះនឹងរួមបញ្ចូលបទពិសោធន៍ដែលទទួល
បានក្នុងកំឡុងពេលធ្វើការរកចំណូលពីការធ្វើជំនួញខ្នាតតូចជាងកង
កំពុងធ្វើការសំរាប់ក្រុមហ៊ុនពាណិជ្ជកម្មឬឧស្សាហកម្ម បំរើការអង្គ
ភាពសាធារណៈដូចជារដ្ឋាភិបាលសហព័ន្ធ/មូលដ្ឋាន ឬការរួមផ្សំណា
មួយ។

៣.១.១.៧.

បេក្ខជនប្រធាននឹងបញ្ជូនប្រវត្តិរូបលំអិតរបស់គេ(ប្រវត្តិរូបសាមីជន
ដោយលំអិត)រៀបរាប់ពីជំនាញឯកទេស ការសិក្សា បទពិសោធន៍
គុណវិឌ្ឍិ និងអ្នករ៉ាប់រងទៅកាន់គណៈកម្មការបោះឆ្នោត។

៣.១.២. គុណវុឌ្ឍិសំរាប់បេក្ខភាព

ក្នុងខណៈដែលវគ្គនេះមិនបង្កើតលក្ខណ្ឌដែលត្រូវតែមាន ការពិចារណាដែល
ចង់បានត្រូវបានផ្តល់ទៅអោយបេក្ខជនណាដែលបង្ហាញរាល់ករណីឬគុណ
លក្ខណៈដូចតទៅនេះ ៖

៣.១.២.១. បេក្ខជនប្រធានត្រូវបង្ហាញអោយឃើញនូវអត្តចារិកផ្នែកសីលធម៌
ខ្ពស់របស់គេ ដោយប្រកាន់យកផងដែរនូវកំរិតការស្មោះត្រង់ ភាពមិន
លំអៀង និងទំនួលខុសត្រូវខ្ពស់ផ្ទាល់ខ្លួន។ គណបក្សសង្គ្រោះជាតិទ្វីប
អាមេរិកខាងជើងប្រកាន់ខ្ជាប់នូវគោលនយោបាយមិនប្រកាន់ពូជ
សាសន៍ទាក់ទងនឹងឋានៈសង្គម វ័យ ភេទ ជាតិសាសន៍ សាសនា
និងពិការភាព។

៣.១.២.២. បេក្ខជនប្រធានត្រូវស្ទាត់ជំនាញក្នុងការប្រាស្រ័យទាក់ទងនិងការ
សរសេរទាំងភាសាខ្មែរនិងភាសាអង់គ្លេស។

៣.១.២.៣. បេក្ខជនប្រធាននឹងមានសមត្ថភាពបញ្ចុះបញ្ចូលអ្នកដទៃក្នុងស្ថាន
ការណ៍តឹងតែងតែរក្សាបាននូវគោលដំហែរពេញលេញនិងទិដ្ឋភាពមិន
លំអៀង ក្នុងការដោះស្រាយទំនាស់ឬភាពអសកម្មក្នុងចំណោម
សមាជិកគណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើង។

៣.១.២.៤. បេក្ខជនប្រធានត្រូវមានចំណេះដឹងអំពី និងយល់ពីគោលនយោ
បាយ លក្ខន្តិកៈ គោលបំណង និងកម្មវត្ថុរបស់គណបក្សសង្គ្រោះជាតិ
ទ្វីបអាមេរិកខាងជើង និងបញ្ហាផ្ទៃក្នុងដែលកំពុងប្រឈមនៅតាម
បណ្តាសាខា។

៣.១.២.៥. បេក្ខជនប្រធានត្រូវមានចំណេះដឹងនៃប្រវត្តិសាស្ត្រខ្មែរ វប្បធម៌ និង
រដ្ឋាភិបាល ជាពិសេសការអភិវឌ្ឍន៍ថ្មីៗចុងក្រោយទាក់ទិននឹងនយោ
បាយ និងសេដ្ឋកិច្ចសង្គម ព្រមទាំងកន្សោមបញ្ហាដែលទាក់ទងនឹងការ
អភិវឌ្ឍន៍ទាំងនោះ។

៣.១.៣. មុខតំណែង

៣.១.៣.១. អំណាចប្រតិបត្តិស្ថិតនៅលើប្រធាននៃគណបក្សសង្គ្រោះជាតិ
ទ្វីបអាមេរិកខាងជើង។

៣.១.៣.២. ប្រធាននៃគណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើងត្រូវបាន
ជ្រើសរើសដោយសមាជិកប្រតិភូពីសាខាទាំងឡាយ។ ប្រធាននឹង
កាន់កាប់តំណែងរយៈពេលបួន(៤)ឆ្នាំ និង រួមទាំងអនុប្រធាន។

៣.១.៣.៣. គ្រប់ប្រធាននឹងកំណត់បំរើការងារតែពីរ(២)អាណត្តិពេញប្រាំបី(៥)
ឆ្នាំ និងមិនអនុញ្ញាតអោយឈរឈ្មោះម្តងទៀតបន្ទាប់ពីអវត្តមានមួយ
អាណត្តិជាប់គ្នាពីកិច្ចការរបស់គណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាង
ជើង។

៣.១.៣.៤. ការបោះឆ្នោតជ្រើសរើសប្រធាននឹងត្រូវប្រព្រឹត្តឡើង។ អាណត្តិប្រ

ធានចាប់ផ្ដើមតាមកាលវិភាគឆ្នាំនីមួយៗមួយនៅថ្ងៃទីមួយនៃខែមករា។
ប្រសិនបើស្ថិតក្រោមកាលៈទេសៈចាំបាច់ឬដែលមិនអាចទោះទាយ
ជាមុនបាន ប្រធានដែលទើបជាប់ឆ្នោតនឹងទទួលកាន់កាប់តំណែង
ភ្លាមៗបន្ទាប់ពីបោះឆ្នោត។ យ៉ាងណាក៏ដោយ ប្រធានបច្ចុប្បន្ននឹងបន្ត
ការងារក្នុងកំឡុងអន្តរកាលរហូតដល់ថ្ងៃទី៣១ ខែធ្នូ។

៣.១.៤. តួនាទី

ប្រធានគណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើងគឺត្រូវបានកំណត់ឋានៈ
ការងារ ប៉ុន្តែមិនកំណត់ទេចំពោះតួនាទីតទៅនេះ ៖

៣.១.៤.១. ជាមេនៃសាខា (ប្រធាននៃគណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាង
ជើងដឹកនាំសាខាទាំងអស់)។

៣.១.៤.២. ជាប្រធាននៃសាខា (ប្រធាននៃគណបក្សសង្គ្រោះជាតិទ្វីបអាមេរិក
ខាងជើងគឺជាមន្ត្រីការិយាល័យប្រតិបត្តិសំខាន់និងជាអ្នកចាត់ចែងពេល
មានគ្រោះអាសន្ន)។

៣.១.៤.៣. អ្នកការទូត (ប្រធាននៃគណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាង
ជើង នឹងទទួលភារៈកិច្ចការងារខាងក្រៅគ្រប់យ៉ាង)។

៣.១.៤.៤. បង្កើតគណៈកម្មការចំពោះកិច្ចដូចជាគណៈកម្មាធិការបោះឆ្នោត
និង/ឬដំទៃទៀត ដោយមានការអនុម័តពីសមាជិកប្រតិបត្តិ។

៣.១.៥. ទំនួលខុសត្រូវ

ប្រធាននៃគណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើងគឺត្រូវបានកំណត់
ឋានៈការងារ ប៉ុន្តែមិនកំណត់ចំពោះទំនួលខុសត្រូវដូចតទៅ៖

៣.១.៥.១. ប្រធានទទួលខុសត្រូវការអនុវត្តនិងការជំរុញអោយអនុវត្តន៍តាម
លក្ខន្តិកៈ នីតិវិធី និងបទបញ្ជានានារបស់សាខា។ លក្ខន្តិកៈ នីតិវិធី និង

បទបញ្ជាទាំងនេះត្រូវបានអនុម័តឡើងដើម្បីកសាងគោលនយោបាយ
បង្កើតយន្តការសាខាសំរាប់ការគាំទ្រនិងការការពារគណបក្ស
សង្គ្រោះជាតិទ្វីបអាមេរិកខាងជើង និងដាក់ចេញនូវនីតិវិធីនិង
មគ្គុទ្ទេសន៍សំរាប់ការអនុវត្តតាមលក្ខន្តិកៈដើម្បីរៀបចំការអនុវត្តតាម
បញ្ញត្តិនៃ១០៖ និងដើម្បីសំរេចតាមកម្មវត្ថុរបស់គណបក្សសង្គ្រោះជាតិ
ទ្វីបអាមេរិកខាងជើង។ យ៉ាងណាក៏ដោយ ប្រធានរក្សាសិទ្ធិនិង
អំណាចដើម្បីបដិសេធនូវវិសោធនកម្មលក្ខន្តិកៈ ច្បាប់ បទបញ្ជា និង
គោលនយោបាយ ដែលមានលក្ខណៈមិនសមស្របនិងត្រូវតាមកម្ម
វត្ថុទៅតាមរចនាសម្ព័ន្ធនិងគោលការណ៍របស់គណបក្សសង្គ្រោះជាតិទ្វីប
អាមេរិកខាងជើង។

៣.១.៥.២. ជាប្រធានវារៈប្រជុំប្រចាំឆ្នាំនៃគណៈប្រតិភូសាខា ក៏ដូចជាប្រមូល
យកយោបល់សំរាប់ធ្វើជាអង្គវារៈប្រជុំ។

៣.១.៥.៣. ប្រធានទទួលកាតព្វកិច្ចផ្តល់ការសំរេចចិត្តនូវរាល់សំណូមពរ នៅ
ពេលដែលប្រតិភូសាខាម្នាក់ឬច្រើននាក់ឬសមាជិកទីប្រឹក្សាស្នើរសុំ
ហើយអាចនឹងយកសំណូមពរទៅដដែកពិភាក្សាទាំងស្រុងប្រសិនបើ
ចាំបាច់។

៣.១.៥.៤. ប្រធាននឹងតាក់តែងនិងបង្ហាញនូវអង្គវារៈការងារឬគំរោងដែលត្រូវ
បានស្នើរសុំទៅកាន់គណៈកម្មការប្រតិបត្តិសំរាប់ការវិភាគនិងការ
អនុវត្ត។

៣.១.៥.៥. ប្រធាននឹងឃ្លាំមើលសកម្មភាពទាំងឡាយរបស់គណៈកម្មការ
ប្រតិបត្តិនិងការរីកចំរើនរបស់វានូវរាល់ការងារថ្មីដែលបានដាក់ចេញ។

៣.១.៥.៦. ប្រធាននឹងដាក់ចេញនូវរបាយការណ៍ទូលំទូលាយជាប្រចាំដល់ការ
ប្រជុំគណៈប្រតិភូសាខាប្រចាំឆ្នាំនូវបញ្ហាទាក់ទងនឹងថវិកា ចំណាយ
ធំៗ ចំណាយទៅលើការធ្វើដំណើរ និងការអភិវឌ្ឍន៍ថ្មី បំណាស់ប្តូរ
អប្រក្រតីភាព និងសកម្មភាពការងារចំបងៗ។

៣.១.៥.៧. ប្រធាននឹងរៀបចំថវិកាប្រចាំឆ្នាំរបស់គណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើង ឃ្នាំមើលរាល់ចំណាយអាស្រ័យទៅតាមថវិកាប្រតិបត្តិការណ៍ដែលបានអនុម័ត និងអនុម័តរាល់ការចំណាយធំៗ។

៣.១.៥.៨. ប្រធាននឹងប្រាស្រ័យទាក់ទងជាមួយប្រតិភូសាខាដោយផ្ទាល់ និងសមាជិកគណៈកម្មការប្រតិបត្តិទាក់ទងនឹងស្ថានភាពរបស់អង្គការមានដូចជាភាពរឹងមាំនិងភាពកំសោយ ទំនាក់ទំនងការធ្វើការ ការទទួលមតិវិះគន់-ស្ថាបនា និងការគោរពតាមអនុសាសន៍របស់ពួកគេនូវរាល់បញ្ហាសំខាន់ៗ។

វគ្គ ៣.២. អនុប្រធាន

៣.២.១. អនុប្រធានពីរ(២)នាក់ អនុប្រធានទី១និងអនុប្រធានទី២ត្រូវបានតែងតាំងសំរាប់ប្រធានដែលបានតែងតាំងពួកគេ។ ការតែងតាំងទាំងនេះនឹងកើតមានឡើងក្នុងកំឡុងដែលបេក្ខជនប្រធានគណៈកម្មការប្រតិបត្តិត្រូវបានតែងតាំង។

៣.២.២. អនុប្រធានត្រូវតែជ្រាបច្បាស់ខ្លះនូវរាល់ទំនួលខុសត្រូវរបស់ប្រធានហើយត្រូវតែត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាប្រធានទៅតាមសំណូមពរ។ គ្រប់ពេលវេលាទាំងអស់ អនុប្រធានត្រូវធ្វើការដោយសហការយ៉ាងជិតស្និទ្ធជាមួយប្រធាន។ អនុប្រធានគឺជាមេដឹកនាំរបស់អនុគណៈកម្មការ និងមើលការខុសត្រូវរាល់បញ្ហានីតិវិធី។

៣.២.៣. តួនាទីចំបាប់របស់អនុប្រធានគឺជំនួយអោយប្រធាន ឡើងជាប្រធានក្នុងកិច្ចប្រជុំនៅពេលដែលប្រធានអវត្តមាន ធ្វើតួនាទីជាប្រធានប្រសិនបើការិយាល័យគ្មានអ្នកទទួលខុសត្រូវ និងបំពេញតួនាទីដទៃទៀតដែលត្រូវបានកំណត់ដោយលក្ខន្តិកៈរបស់អង្គការ។

វគ្គ ៣.៣. អគ្គលេខាធិការ

៣.៣.១. អគ្គលេខាធិការនឹងត្រូវជ្រើសរើសនិងតែងតាំងចេញពីចំណោមសមាជិក

ប្រតិភូសាខាទាំងឡាយ។ អគ្គលេខាធិការនឹងបំរើការងារក្នុងរយៈពេលនៃ
អាណត្តិរបស់ប្រធាន៤(បួន)ឆ្នាំ។

៣.៣.២. អគ្គលេខាធិការនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធាន អនុប្រធាន និង
សមាជិកប្រតិភូប្រចាំសាខាដើម្បីអនុវត្តន៍ពង្រាង សច្ចាប័ណ្ណ និងគំរោងការ
ងារដែលបានអនុម័ត។

៣.៣.៣. អគ្គលេខាធិការនឹងដើរតួនាទីជាអ្នកឃ្នាំមើលកិច្ចការខ្លះប៉ុន្តែមិនកំណត់
ចំពោះកង្វះខាត ឱកាសដែលមើលរំលង ភាពមិនរលូន ភាពចាំបាច់បន្ទាន់
ការគំរាមគំហែងដែលនឹងកើតមាន និងផ្តល់ដំណោះស្រាយដែលអាចធ្វើបាន
ទៅកាន់ប្រធាន និងគណៈកម្មការប្រតិបត្តិទាំងអស់។

៣.៣.៤. ធ្វើការដោយសហការជាមួយគណៈកម្មការប្រតិបត្តិ អគ្គលេខាធិការត្រូវផ្តួច
ផ្តើមពង្រាងគោលនយោបាយ គំរោងការងារ និងជួយដល់ការរៀបចំសេចក្តី
ថ្លែងការណ៍ សណ្តាប់ធ្នាប់អង្គប្រតិបត្តិ និងសន្និសីទសារព័ត៌មានជំនួយដល់
ប្រធាន។

វគ្គ ៣.៤. គណៈកម្មការប្រតិបត្តិ

៣.៤.១. ដំណាក់កាលពេញលេញជាធម្មតារបស់គណៈកម្មការប្រតិបត្តិមាន
សមាសភាព៧(ប្រាំពីរ)គណៈកម្មការដែលទទួលខុសត្រូវការគ្រប់គ្រង
សមាជិកភាព ព័ត៌មាននិងកំណត់ផ្សាយ គោលនយោបាយនិងការគ្រប់គ្រង
ទំនាក់ទំនងសាធារណៈ ការស្វែងរកថវិកា និងអគ្គហិរញ្ញវិកា។

៣.៤.២. ប្រធានគណៈកម្មការប្រតិបត្តិនីមួយៗគឺជាសមាជិកខុទ្ទកាល័យរបស់
គណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើងដែលត្រូវបានតែងតាំងដែលទាក់
ទងដោយផ្ទាល់ជាមួយប្រធាន។ ប្រធានគណៈកម្មការអាចនឹងស្វែងរកសមា-
ជិកគណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើងដែលមានគុណវុឌ្ឍិដើម្បី
បង្កើតអនុកម្មការធ្វើការដើម្បីកាត់បន្ថយទំហំការងារដែលមាន។ បេក្ខជន
ប្រធានគណៈកម្មការនីមួយៗដែលការបោះឆ្នោតរបស់ពួកគេកើតឡើងព្រម

គ្នាជាមួយការបោះឆ្នោតជ្រើសរើសប្រធាន អាចនឹងចាប់យកតំណែងប្រធាន
ការិយាល័យយ៉ាងច្រើនបំផុតត្រឹម២(ពីរ)គណៈកម្មការ។

៣.៤.៣. បន្ថែមចំនួននៃគណៈកម្មការឬការផ្តល់ភារៈការងារអាចនឹងធ្វើទៅបាន
អាស្រ័យទៅលើទំហំរួមទាំងអស់នៃប្រតិបត្តិការរបស់គណបក្សសង្គ្រោះជាតិ
ទ្វីបអាមេរិកខាងជើង។

៣.៤.៤. ទំហំនៃការទទួលខុសត្រូវទូទៅនៃគណៈកម្មការនីមួយៗគឺទាក់ទងជាមួយ
ប្រតិភូសាខា ប្រធាន សាធារណៈជន និងរវាងគ្នានឹងគ្នាដើម្បីធានាដល់ការ
អនុវត្តសមរម្យនៃគំរោងការងារ គោលនយោបាយ ពង្រាងដែលត្រូវបាន
អនុម័ត ដូច្នោះដើម្បីអនុវត្តន៍អោយមានប្រសិទ្ធភាពបំផុត។ បន្ថែមទៅលើ
ការងារដែលដាក់អោយបុគ្គលម្នាក់ៗ គណៈកម្មការនីមួយៗត្រូវទទួលខុស
ត្រូវ ប៉ុន្តែមិនចាំបាច់កំណត់ព្រំដែន ដូចតទៅ៖

៣.៤.៥. សមាជិកនិងរចនាសម្ព័ន្ធអនុគណៈកម្មការគឺជាជួរទី១នៃការងារជាមួយនឹង
ការបញ្ជាក់ពីប្រធានទទួលស្គាល់សមត្ថភាពពេញលេញរបស់វា។

៣.៤.៦. បញ្ជូនថវិកាទៅកាន់ប្រធាននិងអគ្គហិរញ្ញវិក អធិប្បាយតំលៃដែលមិនប្រែប្រួល
និងដែលកើតសារឡើងវិញ រួមទាំងចំណូលជាធរមានខណៈដែលគំរោង
សកម្មភាពតាមតារាងឆ្នាំត្រូវបានអនុម័តអោយអនុវត្តន៍។

៣.៤.៧. ប្រធានគណៈកម្មការអាចចូលរួមចំណែកជាមួយប្រធានគណៈកម្មការដទៃ
ប៉ុន្តែត្រូវលើកករណីអោយចំបញ្ហានិងគំនិតទាក់ទងនឹងបញ្ហាផ្ទៃក្នុងនិងបញ្ហា
ខាងក្រៅរបស់គណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើង ជូនទៅកាន់អគ្គ
លេខាធិការហើយធ្វើការសហការជាមួយគ្នាដើម្បីស្វែងរកការអនុវត្តការងារ
ដែលល្អបំផុតឬប្រភពដែលមានក្នុងគោលបំណងដើម្បីជួយស្វែងរកដំណោះ
ស្រាយ។

៣.៤.៨. ធ្វើការពិនិត្យនិងអនុម័តរាល់ការសងបំណុលទាក់ទងទៅនឹងចំណាយនៃ
ប្រតិបត្តិការរបស់គណៈកម្មការនិងដាក់ចេញនូវក្រដាសចំណាយភ្ជាប់ជាមួយ

បង្កាន់ដៃទៅកាន់អគ្គហិរញ្ញវិស័យសំរាប់ការសងជំពាក់។ ការទិញដែលគ្មានបង្កាន់ដៃនឹងអាចជាលេសបានថាតើវាសំខាន់ទាក់ទងនឹងបេសកកម្មឬទេ បើមិនដូច្នោះភាគីអ្នកចំណាយនឹងចេញសងរាល់ការចំណាយនេះ។

៣.៤.៩. គណៈកម្មការនីមួយៗអាចស្វែងរកការណែនាំពីគណៈកម្មការគោលនយោបាយនិងការគ្រប់គ្រងក្នុងការពង្រឹងការណែនាំផ្នែកប្រតិបត្តិការច្បាប់និងបទបញ្ជា តែត្រូវរក្សាសំលេងភាគច្រើនសាមញ្ញមួយផ្ទាល់ខ្លួនសំរាប់ការធ្វើការអនុម័តនិងយល់ព្រមរបស់អនុប្រធាន។

វគ្គ ៣.៥. គណៈកម្មការការគ្រប់គ្រង

កម្មវត្ថុ៖ ដើម្បីធ្វើជាជំនួយការនិងតួនាទីកណ្តាលរវាងគណៈកម្មការប្រតិបត្តិ។

៣.៥.១. រៀបចំតារាងប្រជុំ/សន្និបាតផ្លូវការនិងមិនផ្លូវការរវាងសមាជិកប្រតិបត្តិនិងសាខាគណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើងរដ្ឋ/ខេត្ត និង/ឬគណបក្សសង្គ្រោះជាតិកម្ពុជា និង/ឬគណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើង។

៣.៥.២. នៅពេលដែលការព្រមព្រៀងទូទៅដើម្បីប្រជុំត្រូវបានបង្កើតហើយ គណៈកម្មការនឹងស្នើសុំប្រធានបទចំបងៗដើម្បីបង្កើតជាអង្គការដោយផ្ដើមចេញពីភាគីផ្តួចផ្តើមហើយសំរេចចុងក្រោយជាមួយនឹងការយល់ព្រមរបស់ប្រធាន។

៣.៥.៣. យោងតាមភាពចំបាច់ដែលជៀសពីប្រជុំមិនបាន ការប្រជុំអាចសន្ទនាតាមទូរស័ព្ទឬអ៊ីមែល។

៣.៥.៤. មើលការខុសត្រូវការបោះពុម្ពផ្សាយជាទូទៅនិងបង្ហាញនូវរាល់ការកែតម្រូវដែលចាំបាច់សំរាប់ទំរង់ស្តង់ដារ ប្រដាប់ប្រដាសរសេរ និងត្រួត/សញ្ញាប័ត្រសំរាប់ជារង្វាន់លើកទឹកចិត្ត។

៣.៥.៥. កំណត់ត្រានិងរបាយការណ៍ទាំងអស់ដូចជារបាយការណ៍ស្ទង់មតិ វារៈប្រជុំ/កំណត់ហេតុ ទំរង់ឬក្រដាសសរសេរដែលប្រើហើយ សំបុត្រទាក់ទងនិងសន្និសីទសារពត៌មានរបស់គណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើងត្រូវតែទុកដាក់ក្នុងបញ្ជី។

វគ្គ ៣.៦ គណៈកម្មការសមាជិកភាព

កម្មវត្ថុ៖ អភិវឌ្ឍន៍គោលបំណង កម្មវត្ថុនិងគំរោងការសំរាប់ការស្វែងរកនិងជំរុញ
អោយអនុវត្តន៍ច្បាប់សមាជិកភាព។

៣.៦.១. អភិវឌ្ឍន៍គំរោងយុទ្ធសាស្ត្រសំរាប់ការស្វែងរកសមាជិកនិងរក្សាសកម្មភាព
និងជំរុញអោយមានការអនុវត្តច្បាប់សមាជិកភាពអោយដូចជាអ្នកត្រួតលើគេ
នៃបណ្តាញច្បាប់។ ដូចគ្នាដែរ ធ្វើការសហការជាមួយសាខាក្នុងតំបន់ដើម្បី
ចែកចាយធនធាន(សំភារៈយោសនា ការគាំទ្រថវិកា។ល។) និងការផ្តល់ការ
គាំទ្រផ្នែកពិធីការបើចាំបាច់។

៣.៦.២. ការពារការលួចប្លន់ ការឆរចោក ការរំលោភទៅលើសិទ្ធិសមាជិកភាព

៣.៦.៣. លើកកម្ពស់ការកាត់សេចក្តីដោយយកគុណធម៌ជាធំសំរាប់រាល់សមាជិក។

៣.៦.៤. ធ្វើការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំប្រចាំតំបន់របស់គណបក្សសង្គ្រោះ
ជាតិទ្វីបអាមេរិកខាងជើងដើម្បីបង្កើតរចនាសម្ព័ន្ធនិងអង្គការនៅថ្នាក់តំបន់។

៣.៦.៥. ធ្វើការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំតំបន់ដើម្បីតាក់តែងគំរោងយុទ្ធសាស្ត្រ
សំរាប់ការលូតលាស់ និងបង្កើតប្រព័ន្ធលើកទឹកចិត្តដែលអាចជួយដល់កិច្ច
ព្យាយាមផ្នែកការទាក់ទាញសមាជិកបន្ថែម។

៣.៦.៦. ជួយនិងផ្តល់ការគាំទ្រដល់ភារៈជាអ្នកដឹកនាំនៅតាមតំបន់ និងរក្សាកំណត់ត្រា
សមាជិកអោយត្រឹមត្រូវនិងពេញលក្ខណៈ។

៣.៦.៧. ផ្តល់របាយការណ៍និងផ្តល់ព័ត៌មានថ្មីៗទាក់ទងនឹងការស្វែងរកសមាជិកដល់
ប្រធានគណៈកម្មការគ្រប់គ្រង។ ប្រធានគណៈកម្មការគ្រប់គ្រងនឹងដាក់របាយ
ការណ៍អំពីស្ថានភាពការស្វែងរកសមាជិកដល់ប្រធាន។

៣.៦.៨. ធ្វើការជាមួយប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈនិងថ្នាក់ដឹកនាំ
តាមតំបន់ គណៈកម្មការសមាជិកភាពតំរូវអោយចែកចាយខិតបណ្ត ឯកសារ

យោសនា។

វគ្គ ៣.៧. គណៈកម្មការហិរញ្ញវត្ថុនិងថវិកា

កម្មវត្ថុ៖ គណៈកម្មការហិរញ្ញវត្ថុនិងថវិកាមានទំនួលខុសត្រូវទាំងស្រុងសំរាប់ថវិកា
របស់គណៈបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើង និងទុកដាក់កំណត់ហេតុថវិកា និង
តុល្យភាពថវិកាគណៈបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើង។

៣.៧.១. គណៈកម្មការហិរញ្ញវត្ថុនិងថវិកានឹងត្រូវបានជ្រើសតាំងនិងតែងតាំងដោយ
ប្រធានរបស់គណៈបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើង។

៣.៧.២. ប្រធានគឺជាអ្នកចុះហត្ថលេខានិងសំរេចចុងក្រោយនូវរាល់ចំណាយនិងវិភាគ
ទានទាំងឡាយ។

៣.៧.៣. សំណើរសុំដកប្រាក់ត្រូវភ្ជាប់ជាមួយបង្កាន់ដៃដើមនិងបំពេញទំរង់សុំដក
ប្រាក់។

៣.៧.៤. ត្រូវបញ្ជូនរបាយការណ៍ចំណូលនិងចំណាយជាដំណាក់ៗទៅកាន់ប្រធាន។

៣.៧.៥. មានគំរោងយុទ្ធសាស្ត្រសំរាប់ការស្វែងរកថវិកា បង្ហាញប្រាប់ប្រភពថវិកា និង
លើកកំពស់សកម្មភាពរកថវិកាបន្ថែមសំរាប់គណបក្សសង្គ្រោះជាតិទ្វីប
អាមេរិកខាងជើង។

៣.៧.៦. ត្រូវមានអត្តសញ្ញាណនិងព័ត៌មានត្រឹមត្រូវសំរាប់អ្នកផ្ញើនិងអ្នកទទួលដើម្បី
ធ្វើអោយមានសុវត្ថិភាពនូវរាល់ការផ្ទេរថវិកា។ បង្កាន់ដៃផ្ទេរថវិកាដែលបាន
ផ្ញើថវិកាទៅកាន់គណបក្សសង្គ្រោះជាតិប្រទេសកម្ពុជា។

៣.៧.៧. សំរេបសំរួលជំនួយជួយដល់គ្រោះភ័យនៅកម្ពុជានិងជនរងគ្រោះពី
ការរំលោភបំពានផ្នែកនយោបាយ។

វគ្គ ៣.៨. គណៈកម្មការការគ្រប់គ្រងនិងគោលនយោបាយ

កម្មវត្ថុ៖ ពង្រឹង វិសោធនកម្ម និងបកស្រាយនូវលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ ទ្វីបអាមេរិកខាងជើង ឬគោលនយោបាយ ច្បាប់និងបទបញ្ជា សេចក្តីណែនាំ នីតិវិធី និងពិធីការទាំងឡាយរបស់គណៈកម្មការ ធ្វើស្ថាប័នរូបនីយកម្មតាមតថភាព ជាក់ស្តែង ការបដិបត្តិខាងការគ្រប់គ្រងទាន់សម័យ និងគោលសំខាន់មូលដ្ឋាន របស់លទ្ធិប្រជាធិបតេយ្យសំរាប់បំណងស្ថាបនាគ្រឹះស្ថានប្រើការបានរបស់គណបក្សសង្គ្រោះជាតិ ទ្វីបអាមេរិកខាងជើង ប្រកបដោយប្រសិទ្ធភាពខ្ពស់ មិនលំអៀង មាននិរន្តរភាព និងមានសណ្តាប់ធ្នាប់។

៣.៨.១. ផ្ដួចផ្ដើមពង្រឹងឬពន្យល់នូវគោលនយោបាយ ច្បាប់និងបទបញ្ជាដល់គណៈកម្មការគ្រប់កំរិតនិងគណបក្សសង្គ្រោះជាតិ ទ្វីបអាមេរិកខាងជើង ដោយការសហការជាមួយគណៈកម្មការផ្សេងទៀត ប្រធាន និងអនុប្រធាន នឹងតាមដានដំណើរការដាក់អោយប្រើប្រាស់ដោយប្រតិភូសាខាទាំងអស់។

៣.៨.២. បកស្រាយគោលនយោបាយ ច្បាប់និងបទបញ្ជា សេចក្តីណែនាំ ឬនីតិវិធី ដែលនៅមានស្រពិចស្រពិល ឬអត្ថន័យអាថ៌កំបាំងក្នុងអត្ថបទច្បាប់។

៣.៨.៣. ដាក់ចេញនូវលំដាប់ជំរុញអោយអនុវត្តន៍(ព្រំដែនអំណាច)ជាមួយនឹងបរិបទតុល្យភាពអំណាចដែលធ្វើអោយប្រាកដដល់ការអនុវត្តន៍និងដំណើរការត្រឹមត្រូវ ត្រូវបានបដិបត្តិរៀងរាល់លំដាប់ថ្នាក់។

៣.៨.៤. ធ្វើអោយប្រាកដថា រាល់គោលនយោបាយ ច្បាប់និងបទបញ្ជាដែលពង្រឹងគឺមានបំណងតាមកម្មវត្ថុ ស្ថិតក្រោមក្របខ័ណ្ឌអនុវត្តន៍បានធម្មតា មិនផ្ទុយស្រឡះពីគ្នា និងត្រូវការបកស្រាយបន្ថែមកំរិតតិចតួចបំផុត។

៣.៨.៥. ផ្តល់អនុសាសន៍អោយមានការបង្ហាញទុក បង្រៀមប្រើ និងកែប្រែនូវឯកសារមិនសមស្រប ជាមួយប្រធាន និងអនុប្រធានយ៉ាងយកចិត្តទុកដាក់បំផុតមុននឹងអោយមានការអនុម័តក្នុងអង្គប្រជុំថ្នាក់ប្រតិភូសាខា។

៣.៨.៦. ធ្វើពង្រឹងសេចក្តីណែនាំ នីតិវិធីឬពិធីការសមស្របចំពោះគណៈកម្មការចំពោះកិច្ចដែលអាចនឹងស្វែងរកការពន្យល់ពីគណៈកម្មការនីតិវិធីនិង

គោលនយោបាយ ប៉ុន្តែគណៈកម្មការនឹងធ្វើដូច្នោះតែក្រុមរបស់ខ្លួនដោយ
គ្មានការទាក់ទិនពីខាងក្រៅ។

វគ្គ ៣.៩. គណៈកម្មការសារនិទ្ទេសនិងសារពត៌មាន

កម្មវត្ថុ៖ ស្របតាមកម្មវត្ថុ ត្រូវផ្សព្វផ្សាយទស្សនាវដ្តីនិងឯកសារពត៌មានទាំងតាមប្រ
ព័ន្ធអ៊ីនធឺណិតនិងក្រដាសបោះពុម្ពដែលមានប្រយោជន៍សំរាប់គណបក្សសង្គ្រោះ
ជាតិបូកម្តុំជាលើកកំពស់សិទ្ធិសេរីភាពសារពត៌មានដោយហេតុនូវគ្រប់រូបភាព
ទាំងអស់ (បោះពុម្ពផ្សាយ ផ្សាយតាមរលកអាកាស ប្រព័ន្ធអ៊ីនធឺណិត) ពេលដែល
ពត៌មានទាំងនោះមានចេតនាកម្មបំផ្លិចផ្លាស់ពត៌មានពិតមិនលំអៀង និងបំផ្លិចផ្លាស់
សេរីភាព ប្រជាធិបតេយ្យ និងនីតិវិធី។

៣.៩.១. សំណូមពរតារាងការងារតាមកាលវិភាគដើម្បីដាក់បញ្ចូលក្នុងសំភារៈបោះ
ពុម្ពផ្សាយពត៌មាន ការចែកផ្សាយដោយលំអិត កំលាំងពលកម្មនិងសំភារៈ និង
ថវិកាដែលជាប់ពាក់ព័ន្ធ។ មាតិកាបោះពុម្ពផ្សាយឬពត៌មានដែលទទួលបាន
ជោគជ័យជាពិសេសដែលរក្សាគុណភាពអោយមានស្ថេរភាពខ្លួនឯងគួរតែ
រក្សាទុកប្រើម្តងទៀត។ ប្រធានជាអ្នកអនុម័តរាល់ប្លង់ការងារមុននឹងយកទៅ
អនុវត្តន៍។

៣.៩.២. ដោយការសហការជាមួយប្រធានគណៈកម្មការសមាជិកភាពនិងថ្នាក់ដឹកនាំ
តាមតំបន់ រក្សានិងពង្រីកបណ្តាញនៃដៃគូទទួលពត៌មានទៅវិញទៅមកដើម្បី
អោយមានការចំណាយតិចបំផុតតែទទួលបានការផ្សព្វផ្សាយទៅគ្រប់ច្រក
ល្អកយ៉ាងងាយ។

៣.៩.៣. ប្រធានគណៈកម្មការគឺជាអ្នកធ្វើយុទ្ធនាការជូរមុខពង្រឹងសីលធម៌និងវិជ្ជាជីវៈ
នូវគ្រប់ការងារកាសែតដែលបំពេញដោយគណបក្សសង្គ្រោះជាតិទ្វីបអាមេ
រិកខាងជើង ដើម្បីរក្សាពត៌មានដើម ពិតជាក់ស្តែង មិនលំអៀង និងមិនប្រកាន់
បក្សពួក។

៣.៩.៤. ផ្សព្វផ្សាយ «ការបោះពុម្ពផ្សាយពន្លឺជាតិខ្មែរ»ប្រចាំសប្តាហ៍ទៅកាន់សមាជិក

គណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើងតាមរយៈសំបុត្រ ហ្វេសប៊ុក អ៊ីម៉ែល ឬ តាមអ៊ិនធឺណិត។

៣.៩.៥. តាមការចាំបាច់បន្ថែម រក្សាព័ត៌មានទាន់ហេតុការណ៍ដល់ប្រធាននិងប្រតិភូ សាខានូវសកម្មភាពណាដែលត្រូវបានអនុវត្តន៍ និងមិនត្រូវបានអនុវត្តន៍ រួមទាំងសន្ទស្សន៍ដែលមានផលល្អនិងមិនល្អ។

វគ្គ ៤.០. គណៈកម្មការទំនាក់ទំនងសាធារណៈ

កម្មវត្ថុ៖ ផ្សព្វផ្សាយគាំពារគោលនយោបាយ បេសកកម្ម និងលទ្ធផលជោគជ័យរបស់ គណបក្ស ក្នុងខណៈពេលត្រៀមបង្ហាញរូបភាពវិជ្ជមានដល់សាធារណៈ (ឧទាហរណ៍ ដូចជា រដ្ឋាភិបាលសហព័ន្ធ សារព័ត៌មាន និងអង្គការអន្តរជាតិ ប្រទេសផ្តល់ជំនួយ អង្គការក្រៅរដ្ឋាភិបាល គណបក្សនយោបាយ សមាជិកសកម្មជន ជាដើម)។ គាំពារ ជីវិតរស់នៅរបស់គណបក្ស និងការពារផលប្រយោជន៍ទៅថ្ងៃមុខរបស់បក្ស។

៤.០.១. យកជំហរសកម្មក្នុងការមានឥទ្ធិពលទៅលើគំនិតរបស់រដ្ឋាភិបាលសហរដ្ឋ អាមេរិក/កាណាដា សហគមន៍អន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលដែលចូលរួម ពាក់ព័ន្ធជាមួយបញ្ហាកម្ពុជា។ វិធីធ្វើអោយជោគជ័យគឺធ្វើតាមទំរង់ងាយបំផុត ហើយមិនមានដែនកំណត់ ទាំងបច្ចេកបុគ្គលឬទាំងក្រុមរួម ទាំងសំបុត្រ ទាំង ការចូលរួមដោយផ្ទាល់ខ្លួនឬផ្លូវការ និងការធ្វើបាតុកម្មមហាជន។

៤.០.២. ទុកដាក់តារាងកាលវិភាគសំរាប់ពិធីជួបជុំសាធារណៈដូចជាថ្ងៃគំរោងធ្វើ បាតុកម្ម ជួបប្រជុំជាមួយអ្នកធ្វើគោលនយោបាយឬអ្នកឡបប៊ី និងថ្លែងសារ/ ចូលរួមក្នុងការជួបជុំនៃផ្នែកសាសនានិងវប្បធម៌តាមសហគមន៍ជាដើម។ ដើរតួ នាទីជាអ្នកដឹកនាំឬជាអ្នករត់ការម្នាក់រៀបចំការប្រជុំផ្លូវការរវាងមន្ត្រីគណបក្ស សង្គ្រោះជាតិ សហគមន៍ដែលគាំទ្រ និងអ្នកមានមុខមានមាត់សាធារណៈ។

៤.០.៣. អាស្រ័យទៅលើទំហំ គោលបំណង និងឧបសគ្គនៃស្ថានភាពណាដែលកើតឡើង ចូរ រៀបចំបាតុកម្មមហាជនដែលអាចឆ្លងរដ្ឋនិងអ្នកចូលរួមពីកាណាដា។ ការជួប ជុំនៃបាតុកម្មជាតូចៗមួយគឺកើតឡើងដោយឯងៗជាការប្រសើរ ប៉ុន្តែកិច្ចព្យា

យាមអោយមានអ្នកចូលរួមច្រើន អាចនឹងទាក់ទងការងារមួយចំនួនរាប់
ទាំងការទាក់ទងជាមួយអង្គការ/សហគមដែលឃើញប្រយោជន៍រួម
ទំនុកបំរុងសំភារៈដែលត្រូវការ(ប័ណ្ណប្រកាស បដា គ្រឿងសំលេង..។ល។)
រហូតដល់ផ្តល់អោយនូវការដឹកជញ្ជូន/បន្ទប់/ក្តារខៀន។

៤.០.៤. គណៈកម្មការនឹងជាអ្នកឈរជូរមុខ ជំរុញហាមមិនអោយមានការបញ្ជើច
បញ្ជើរនិងការប្រើភាសាអសុរសអោយសាធារណៈជនឃើញក្នុងនាមជា
គណបក្ស។

៤.០.៥. គណៈកម្មការទទួលបានការងារតែងនិព្វន្ធត្រួតពិនិត្យ បោះពុម្ពនិងចែកចាយ
វណ្ណកម្មរបស់គណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើង ជាក្រដាសបោះ
ពុម្ព(មានដូចជាសៀវភៅបញ្ជី ខិតប័ណ្ណ ក្រដាសហេតុការណ៍សំខាន់ៗ
កាសែតវីដេអូ ឌីវីឌី ទំរង់ស្នង់មិត...។ល។) ដែលទាមទារបណ្តាញនៃការ
សហការខ្លះជាមួយគណៈកម្មការគ្រប់គ្រង គណៈកម្មការសារនិទ្ទេសនិង
សារពត៌មាន គណៈកម្មការសមាជិកភាព និងជាពិសេសលើសពីនេះទៅទៀត
គឺវិភាគទានថ្នាក់ដឹកនាំតាមតំបន់ដើម្បីជាអ្នកចុងក្រោយសំរាប់ការផ្សព្វ
ផ្សាយ។

៤.០.៦. ក្នុងហេតុការណ៍ដែលមានទង្វើករកើតឡើងខ្លាំងពីប្រភពទាំងក្នុងនិងក្រៅ
(បទចោទប្រកាន់កំហុស មរណភាពនៃសមាជិកគណបក្សសង្គ្រោះជាតិ ការ
រត់ចេញរបស់សមាជិក...។ល។) វិធានការសមស្របត្រូវទទួលយកពីក្រុម
ប្រឹក្សាផ្លូវច្បាប់ជាមួយនឹងការផ្តល់យោបល់ពីប្រធាន និងដំណើរការអនុវត្តនូវ
ដំណោះស្រាយដ៏សមរម្យប្រកបដោយការយកចិត្តទុកដាក់(ដូចជា ការ
ពិភាក្សាជាវេទិកា សេចក្តីប្រកាសជាសាធារណៈ ឬការពន្យល់ហេតុផល
....។ល។)

វគ្គ ៤.១. គណៈកម្មការស្វែងរកថវិកា

កម្មវត្ថុ៖ ជាជាងសកម្មភាពប្រមូលថ្លៃសមាជិក ធ្វើការរកថវិកាពីពិធីបុណ្យដែលរៀបចំ
ឡើង ក៏ដូចជាការអែងស្តារទៅតាមគោលដៅឬម្តងម្កាលសំរាប់គោលបំណងច្បាស់

លាស់។

៤.១.១. ចង្អុលប្រាប់ជំរើសការស្វែងរកថវិកាដែលអាចធ្វើទៅរួចបំផុតសមស្របដើម្បី
បំពេញបំណងច្បាស់លាស់មួយ។ អាស្រ័យទៅលើការប្រើប្រាស់តាមបំណង
ការរកថវិកាមិនគួរកំណត់វិធីតែមួយទេ ការដប្បដោយជាផ្លូវការ បុណ្យ
សាសនា/វប្បធម៌ ធ្វើរសំបុត្រដោយត្រង់ លក់/ដេញថ្លៃគ្នា ឬថ្លែងប្រកាសជា
ទូទៅជាគន្លឹះរកថវិកាដែលអាចធ្វើបាន។ ប្រភពដែលមើលឃើញអាចស្ថិតនៅ
ខាងក្នុងឬខាងក្រៅសហគមន៍គាំទ្រគណបក្សសង្គ្រោះជាតិ មូលនិធិសង្គ្រោះ
ទាន ជំនួញ រដ្ឋាភិបាល និងស្ថាប័នដែលជាអង្គការក្រៅរដ្ឋាភិបាល។

៤.១.២. ការលើកទឹកចិត្តជារូបវន្តត្រឡប់ទៅវិញនិង/ឬប្រាប់លទ្ធផលដល់ម្ចាស់
ជំនួយ ដើម្បីបង្ហាញភស្តុតាងចំពោះវិភាគទានរបស់ពួកគេ។ ការលើកទឹក
ចិត្តទាំងនេះរាប់បញ្ចូលទាំងរបស់អនុស្សាវរីយ៍ អាវយឹត ឬសាមញ្ញបំផុត
បង្ហាញសញ្ញាប័ត្រទទួលបានដោយជោគជ័យជាភស្តុតាងពីវិភាគទានមុនៗ រហូតដល់
សញ្ញាប័ត្រអបអរសាទរ។

៤.១.៣. ពេលណាក៏ដោយដែលអាចធ្វើទៅបាន ចងក្លាប់ជាមួយថ្នាក់ដឹកនាំតំបន់ដើម្បី
ពង្រីកប្រភពធនធាននិងការសហការរួមគ្នារវាងគូអង្គដែលចូលរួមទាំងអស់
ក្នុងកិច្ចព្យាយាមស្វែងរកថវិកា។

៤.១.៤. ទុកដាក់សៀវភៅកត់ត្រាដែលត្រឹមត្រូវសំរាប់រាល់ការចេញចូលថវិកា រួមទាំង
ការព្យាករណ៍ដែលគ្រោងទុក ទុកគ្រាន់ជាត្រីវិស័យដើម្បីរៀបចំសកម្មភាពរក
ថវិកាទៅថ្ងៃអនាគត។

វគ្គ ៤.២. គណៈកម្មការទីប្រឹក្សាច្បាប់

កម្មវត្ថុ៖ មានសមត្ថភាពពីរយ៉ាងគឺជាអ្នកស្នើសុំអង្កេតនិងក្រុមវិនិច្ឆ័យដែលធ្វើការដោយ
ឯករាជ្យដោះស្រាយជំលោះផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើង

៤.២.១. សមាសភាពនិងតំណាងពិសេស

៤.២.១.១. សមាជិកអចិន្ត្រៃយ៍យ៉ាងតិច៣(បី)នាក់ប៉ុន្តែមិនលើស៧(ប្រាំពីរ)នាក់
នឹងអាចបង្កើតជាគណៈកម្មការក្នុងអាណត្តិណាមួយ។ ការពិចារណា
លើសុពលភាពបុគ្គលត្រូវផ្តល់ទៅអោយសមាជិកគណបក្សសង្គ្រោះ
ជាតិទ្វីបអាមេរិកខាងជើងភាគីទីបីដែលសមាជិកភាពរបស់គេត្រូវបាន
បញ្ជាក់ដោយសំលេងភាគច្រើននៃប្រតិភូសាខា។ គណៈកម្មការដែល
មានសមាសភាពពី៣ទៅ៥នាក់នឹងធ្វើការជាឯកច្ឆន្ទ សមាសភាពពីរ
ថែមទៀតគឺទាមទារអោយសំរេចចិត្តដោយសំលេងយ៉ាងតិច៥ បើមិន
ដូច្នោះគណៈក្រុមវិនិច្ឆ័យនឹងចូលរួមកាត់ក្តីជំនួស។ សមាជិកម្នាក់
ឬពីរនាក់នឹងត្រូវបន្ថែមដោយការតែងតាំងពីប្រធានចូលទៅគណៈកម្ម
ការ តាមដោយក្រុមប្រឹក្សាចៅក្រមក្រុមទីពីរ។

៤.២.១.២. សកម្មភាពទាំងអស់បំពេញដោយគណៈកម្មការនឹងឯករាជ្យទាំង
ស្រុងនិងមិនស្ថិតក្រោមឥទ្ធិពលសមាសភាពប្រតិបត្តិណាមួយឡើយ
រួមទាំងការិយាល័យប្រធាន។ ប្រសិនបើមានមន្ទិលរឿងជ្រៀតជ្រែក
ប្រកបដោយហេតុផល ប្រធានឬអ្នកដែលមិនស្ថិតក្នុងក្រុមជំលោះក្នុង
ចង្កោមអ្នកមានអំណាច(ថ្នាក់លើឬថ្នាក់ក្រោម)នឹងបញ្ជាអោយធ្វើ
សកម្មភាពពីលើនោះពេញទំហឹង។

៤.២.១.៣. ក្នុងករណីសមាជិកម្នាក់ជាជនជាប់ចោទ ដើមចោទឬមានអ្វីបន្ថែម
លើករណីនេះ សមាជិកភាពរបស់គេនឹងត្រូវដកហូតហើយប្រធាននឹង
សំរេចចិត្តរកអ្នកជំនួស។ ប្រសិនបើប្រធានគឺជាភាគីក្នុងជំលោះ អ្នក
មានអំណាចបន្ទាប់(ថ្នាក់លើឬថ្នាក់ក្រោម)មានដូចជាអនុប្រធានទី១
នឹងតែងតាំងអ្នកជំនួសនិងសមាជិកបន្ថែម។

៤.២.២. ទំនួលខុសត្រូវ

៤.២.២.១. គណៈកម្មការនឹងធ្វើតួនាទីជាអ្នកសំរបស់រូលប្រសិនបើគូបដឹក
ជាក្រុម(ដូចជាអ្នកមានពន្ធព្រឹក្សារបស់គណបក្សសង្គ្រោះជាតិទ្វីប
អាមេរិកខាងជើង) ក្នុងការដោះស្រាយករណីដោយស្វែងរកមូលដ្ឋាន

សាមញ្ញរួមគ្នាព្រមព្រៀងជាមួយដោយភាគីដំណោះ បើមិនដូច្នោះ គណៈកម្មការនឹងកាត់ក្តីសំរេចនិងបញ្ញត្តិទោសទៅតាមការសំរេច ដោយយោងទៅតាមភស្តុតាងបឋមដែលបានទទួល រួមជាមួយនឹង កត្តាច្បាប់។

៤.២.២.២. ប្រធានគណៈកម្មការ ដែលត្រូវបានជ្រើសចេញពីសមាជិកទាំង នោះនឹងមើលការខុសត្រូវនិងជំរុញអោយមានការប្រតិបត្តិត្រឹមត្រូវនូវ គ្រប់សកម្មភាពរួមទាំងការស៊ើបអង្កេតផ្ទាល់របស់គណៈកម្មការ ប្រមូល

ផ្តុំនិងសំរេចចិត្តលើភស្តុតាងដែលអាចយកជាការបាន។

៤.២.២.៣. ប្រសិនបើគ្មានភាពមិនប្រក្រតីដែលមានមន្ទិលរឿងជ្រៀតជ្រែកឬ ការបដិបត្តិខុស ការសំរេចចិត្ត/ការកាត់ក្តីទាំងនោះនឹងយកជាការចុង ក្រោយនិងមិនបើកអោយមានការតវ៉ាឡើយ។ អ្នកតវ៉ានឹងត្រូវណែនាំ អោយទៅកាន់អង្គសំរេចខ្ពស់ជាងនេះមានដូចជាគណៈកម្មការ អចិន្ត្រៃយ៍ឬអង្គភាពដែលមានឋានៈស្មើគ្នា។

ជំពូក ៥

នីតិវិធីបោះឆ្នោត

ប្រការ ១. មានសមាជិករបស់ខ្លួន ពង្រាងចេញពីសមាសភាពសមាជិកដែលមានគុណវិឌ្ឍិខ្ពស់ ទាំងឡាយ ព័ត៌មានស្តីពីគណៈកម្មការបោះឆ្នោតនឹងកើតមានឡើងពីរ(២) ខែមុនថ្ងៃបោះឆ្នោត។ គណៈកម្មការនេះនឹងតាក់តែងសេចក្តីណែនាំនិងនីតិវិធីបោះ ឆ្នោតស្ថិតក្នុងដែនកំណត់ដែលអាចទទួលយកបាន ក៏ដូចជាត្រួតពិនិត្យមើលនិងជំរុញ អោយមានការអនុវត្តគោលការណ៍ទាំងនោះក្នុងកំឡុងពេលរៀបចំការបោះឆ្នោត។ ចូរយោងយកនីតិវិធីបោះឆ្នោតនិងបទបញ្ជាបោះឆ្នោតសំរាប់ព័ត៌មានលំអិតបន្ថែម។

ប្រការ ២. ការបោះឆ្នោតអាចនឹងកើតឡើងទៅតាមពេលវេលានិងទីកន្លែងដែលគិតថា សមរម្យដោយគណៈកម្មការបោះឆ្នោត។

- ប្រការ ៣. ការតែងតាំងបេក្ខជនអាចនឹងត្រូវបានស្នើសុំតាមរយៈសំបុត្រឬសារអេឡិចត្រូនិច ទូទៅ ហើយគុណវុឌ្ឍិនឹងអាស្រ័យទៅតាមកំណត់ហេតុស្តីអំពីនីតិវិធីនិងបទបញ្ជានៃ ការបោះឆ្នោត។
- ប្រការ ៤. ឆ្លងតាមព័ត៌មានដែលអាចបញ្ជាក់បានមានដូចជាឈ្មោះ លេខកំណត់ចំណាំប្រតិភូ ប្រចាំសាខា និង/ឬលេខសមាជិករបស់គណបក្សសង្គ្រោះជាតិ ការបោះឆ្នោតដោយ មិនមកផ្ទាល់អាចនឹងធ្វើបានដោយសារអេឡិចត្រូនិចឬដោយសំបុត្រ។
- ប្រការ ៥. ការបោះឆ្នោតជំនួសគឺទទួលយកបាននូវរាល់ស្ថានភាពតាមបុព្វសិទ្ធិដែលមានត្រូវ តែបញ្ជាក់បានដូចរៀបរាប់ខាងលើ។
- ប្រការ ៦. ការបោះឆ្នោតសុំដើម្បីឡើងវិញអាចនឹងធ្វើឡើងវិញដោយកិច្ចព្រមព្រៀងជាទូទៅ របស់ប្រតិភូសាខា។
- ប្រការ ៧. សំលេងភាគច្រើនសាមញ្ញមួយនឹងត្រូវអនុវត្តន៍គ្រប់កាលៈទេសៈលុះត្រាតែមាន ការកំណត់ផ្សេងទៀត។

មាត្រា ៦

ការធ្វើវិសោធនកម្មនិងការកែប្រែច្បាប់

- ប្រការ ១. ការបោះឆ្នោតរបស់ប្រតិភូសាខានឹងអនុម័តផ្នែកឬកម្មវត្ថុដែលត្រូវធ្វើវិសោធនកម្ម ត្រង់ផ្នែកណាមួយនៃលក្ខន្តិកៈនេះត្រូវបានសុំដើម្បីឡើងវិញ កែប្រែ ឬបន្ថែម ហើយនឹង អនុម័តភ្លាមៗបន្ទាប់ពីចុះហត្ថលេខាដោយសមាជិកកាន់កិច្ចការរបស់ខ្លួន។
- ប្រការ ២. ការធ្វើវិសោធនកម្មនឹងចារទុកក្នុងឯកសារនេះស្ថិតក្រោមផ្នែកនៃវិសោធនកម្ម។
- ប្រការ ៣. លក្ខន្តិកៈបច្ចុប្បន្ននឹងត្រូវមានទាំងភាសាអង់គ្លេសនិងភាសាខ្មែរ។
- ប្រការ ៤. ហត្ថលេខាបឋមរបស់សមាជិកប្រតិភូសាខាទាំងឡាយនឹងអនុម័តជាធរមាននូវ ច្បាប់ដំបូងរបស់លក្ខន្តិកៈគណបក្សសង្គ្រោះជាតិទ្វីបអាមេរិកខាងជើង។

រ៉ាប់រងធានាបកប្រែតាមច្បាប់ដើមទាំងស្រុង
ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤

